



**CAMBODIAN
CHILDREN'S FUND**

www.cambodianchildrensfund.org

Child Protection Policy

July 2014







មាតិកា

គោលនយោបាយ.....៣

គោលការណ៍.....៣

វិសោសភាព

ការគ្រប់គ្រងការតាក់តែងច្បាប់.....៤

គោលការណ៍នយោបាយ

គោលបំណងរបស់គោលនយោបាយ.....៥

គោលការណ៍ណែនាំ.....៥

និយមន័យ.....៦

ការការពារកុមារ & ការគ្រប់គ្រងហានិភ័យ

ការយល់ដឹង.....៨

នីតិវិធីជ្រើសរើសបុគ្គលិក.....៩

ការបណ្តុះបណ្តាល.....៩

ការប្រព្រឹត្ត.....៩

ការទំនាក់ទំនង&ការប្រើប្រាស់រូបភាពរបស់កុមារ.....១០

ការឧបត្ថម្ភ & ការណែនាំ.....១១

ការរាយការណ៍ & ឆ្លើយតប.....១១

ឧបសម្ព័ន្ធក១ : ក្រុមសីលធម៌ការពារកុមារ.....១៣

(បុគ្គលិក អ្នកជាប់កិច្ចសន្យា អ្នកប្រឹក្សាយោបល់ អ្នកស្ម័គ្រចិត្ត)

ឧបសម្ព័ន្ធ ក២ : ក្រុមសីលធម៌ការពារកុមារ.....១៧

(ភ្ញៀវ)

ឧបសម្ព័ន្ធ ខ :

ដំណើរការរាយការណ៍ការពារកុមាររបស់ស៊ីស៊ីអេហ្វ.....២១

សេចក្តីប្រកាសមិនទទួលខុសត្រូវមុខច្បាប់ចំពោះ

ប្រភពបាយការណ៍ទិន្នន័យ និងព័ត៌មានដកស្រង់ចេញពីស្ថាប័នទាំងរដ្ឋាភិ

បាលនិងក្រៅរដ្ឋាភិបាល។ **ចំពោះស៊ីស៊ីអេហ្វ: Sara Holcombe**, អង្គការមូលនិធិ

កុមារកម្ពុជា រូបភាពនៅក្នុងឯកសារនេះត្រូវបានជ្រើស រើស យកដោយចៃដន្យ។

រូបភាពទាំងនេះមិនឆ្លុះបញ្ចាំងពីកុមារដែល ឈឺចាប់ ត្រូវបានជួញដូរឬរំលោភបំពាននោះទេ។

សេក្តីផ្តើម

អង្គការមូលនិធិកុមារកម្ពុជា(ស៊ីស៊ីអេហ្វ) ធ្វើការជាមួយសហគមន៍ទីទួលក្រ មួយចំ ក្នុងប្រទេសកម្ពុជា។ ក្នុង នោះស៊ីស៊ីអេហ្វផ្តល់ការអប់រំ ការចិញ្ចឹមបីបាច់ ការព្យាបាល ដល់កុមារដែលងាយរងគ្រោះដើម្បីផ្តល់ប្តូរជីវិតថ្មី សំរាប់ពួកគេ។ សព្វថ្ងៃស៊ីស៊ីអេហ្វ មើលថែកុមារជាង ២០០០នាក់ និងបន្តផ្តល់សេវារបស់ខ្លួនបន្ថែម ទៀតដល់គ្រួសារ និង សហគមន៍ដែលជួបប្រទះវិបត្តិ។

គោលនយោបាយការពារកុមារ: កើតឡើងដោយការប្តេជ្ញាចិត្តរបស់អង្គការមូលនិធិកុមារកម្ពុជាក្នុងគោល បំណងដើម្បីការពារកុមារ និងមិនលើកលែងទោសចំពោះការរំលោភបំពានលើ កុមារ រួមទាំងទង្វើ អាសអាភាសទាំងឡាយទៅលើកុមារ។ ស៊ីស៊ីអេហ្វ បានកំណត់ រាល់ វិធាន ការចំបាច់ និងមានសក្តានុពល ដើម្បីគ្រប់គ្រង និងកាត់បន្ថយហានិភ័យ ឬការរំលោភបំពានលើកុមារ និងយុវជននៅក្នុងអង្គការឲ្យទទួលបាន ការការពារ និងយកចិត្តទុកដាក់ពួកគេពីគ្រោះថ្នាក់។

ស៊ីស៊ីអេហ្វ បំពេញភារកិច្ច និងប្រកាន់យកនូវការទទួលខុសត្រូវយ៉ាងម៉តចត់ក្នុងការ បីបាច់ថែរក្សា និងផ្តល់ បរិស្ថានដែលរីករាយដល់កុមារ និងសិស្សហើយប្តេជ្ញាចិត្ត ធានារក្សាសុវត្ថិភាពដល់ពួកគេនៅក្នុងអង្គការ។ ស៊ីស៊ីអេហ្វ ទទួលស្គាល់ថា បុគ្គលិកដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយកុមារ ត្រូវប្រកាន់ទូនាទី សិទ្ធិរបស់ ខ្លួនដើម្បីមានប្រសិទ្ធិភាពដល់កុមារ ហើយព្យាយាមធ្វើការទប់ស្កាត់ការរំលោភបំពានមួយចំនួនដែលអាច កើតមានឡើងនៅពេលបំពេញតួនាទី។ អង្គការមូលនិធិកុមារកម្ពុជា និងអ្នកដែលជាមួយស៊ីស៊ីអេហ្វ ទាំងអស់មានកាតបកិច្ចច្រើនក្នុងការមើលថែទាំកុមារ និងសុខុមាលភាពរបស់កុមារទាំងអស់ដោយមិនខ្វះ ចន្លោះ។ គោលនយោបាយនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់បរិស្ថានមានសុវត្ថិភាពដល់កុមារ តាមដែលអាចធ្វើទៅបាន។ សកម្មភាពនេះត្រូវធ្វើឡើងដើម្បីទប់ស្កាត់ដល់ការរំលោភបំពាន និងគ្រោះថ្នាក់ ដែលកើតមានឡើងទាំងចេតនា និងអចេតនា។

គោលនយោបាយនេះបានអនុម័ត និងគាំទ្រទាំងស្រុងដោយនាយកប្រតិបត្តិ និងគណៈគ្រប់គ្រងរបស់ អង្គការមូលនិធិកុមារកម្ពុជា។

គោលការណ៍ណែនាំ

គោលការណ៍ណែនាំរបស់គោលនយោបាយការពារកុមារស៊ីស៊ីអេហ្វមាន៤

- ១. មិនលើកលែងចំពោះការរំលោភបំពានទៅលើកុមារ
- ២. ផលប្រយោជន៍របស់កុមារជាចម្បង
- ៣. ការទទួលខុសត្រូវផ្ទាល់ខ្លួន និងរួមក្នុងការការពារកុមារ
- ៤. យុទ្ធសាស្ត្រជ័យជម្នះក្នុងការគ្រប់គ្រងហានិភ័យ



គោលបំណងរួមរបស់គោលនយោបាយការពារ
គឺ:

*ប្រសិទ្ធភាពក្នុងការការពារពីការរំលោភបំពាន
ទៅលើកុមារទាំងអស់ដែលស្ថិតក្រោមការថែ
ទាំរបស់អង្គការ មូលនិធិកុមារ កម្ពុជា។*

វិសាលភាព

គោលនយោបាយការពារកុមារបង្កើតឡើងសំរាប់

បុគ្គលិកស៊ីស៊ីអេហ្វទាំងអស់ក្នុងស្រុក និង ក្រៅប្រទេស អ្នកជាប់កិច្ចសន្យា និងអង្គការនានាដែលឧបត្ថម្ភដោយ
ស៊ីស៊ីអេហ្វរួមមាន:

- ❑ អង្គការនានា
- ❑ បុគ្គលិកទទួល (ទទួលបាននិងមិនទទួលបាន ប្រាក់កំរៃ)
- ❑ អ្នកជាប់កិច្ចសន្យា អ្នកផ្តល់ប្រឹក្សាយោបល់ អ្នកស្ម័គ្រចិត្ត ភ្ញៀវ ម្ចាស់ជំនួយ អ្នកគាំទ្រ ឬសំរាប់អង្គការដៃគូ
ប្រតិបត្តិតាមគោលការណ៍បានចែងនៅ ក្នុងគោលនយោបាយនេះ។ គោលបំណងរបស់គោល
នយោបាយនេះ: “កុមារ” គឺជាមនុស្សដែលមានអាយុ ក្រោម១៨ឆ្នាំ ហើយស្ថិតក្រោមការថែទាំរបស់
ស៊ីស៊ីអេហ្វ។

ការគ្រប់គ្រងការតាក់តែងច្បាប់

គោលនយោបាយការពារកុមាររបស់ស៊ីស៊ីអេហ្វអនុវត្តន៍តាមច្បាប់ការពារកុមារអន្តរជាតិដែលមានចែងនៅក្នុង៖

- ❑ អនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (កម្ពុជាអនុម័តនៅឆ្នាំ ១៩៩២)
- ❑ ច្បាប់ការពារ និងគាំពារលើកុមារដែលត្រូវបានរំលោភបំពាន ឆ្នាំ១៩៧៤ (សហរដ្ឋអាមេរិច)
- ❑ ការប្រព្រឹត្តិរបស់កុមារ និងយុវជន ឆ្នាំ២០០៨ (អូស្ត្រាលី)
- ❑ ការប្រព្រឹត្តិរបស់កុមារឆ្នាំ១៩៨៩ (អង់គ្លេស)

យុទ្ធសាស្ត្រដ៏សកម្មក្នុងការគ្រប់គ្រងហានិភ័យ

ខណៈពេលដែលមិនមានមធ្យោបាយណាមួយសមស្របដើម្បីបំបាត់ការរំលោភបំពានលើកុមារគ្រប់ទម្រង់ ថ្នាក់គ្រប់គ្រងអាចមានលទ្ធភាពចាត់យុទ្ធសាស្ត្រសកម្មក្នុងការកាត់បន្ថយហានិភ័យ ឬឧប្បហេតុនៃការរំលោភបំពាន នោះ។



គោលបំណងរបស់គោលនយោបាយ

គោលនយោបាយគោលនយោបាយការពារកុមារ ត្រូវបានបង្កើតឡើងសំរាប់ផ្តល់ការណែនាំជាក់ស្តែងក្នុងការទប់ស្កាត់ ការរំលោភបំពានលើកុមារនៅតាមសាលា និងក្នុងកម្មវិធីទាំងមូលរបស់ស៊ីស៊ីអេហ្វ។ គោលនយោបាយនេះ កណ្តត់ ពីយុទ្ធសកម្មនានានឹងត្រូវអនុវត្តដើម្បីកាត់បន្ថយហានិភ័យលើកុមារត្រូវបានគ្រោះថ្នាក់។



- ❑ គោលនយោបាយការពារកុមារ នឹងបង្ហាញពីការប្តេជ្ញារបស់ស៊ីស៊ីអេហ្វដើម្បីការពារ កុមារពីគ្រោះថ្នាក់ និងការរំលោភបំពាន។
- ❑ គោលបំណងរបស់គោលនយោបាយការពារកុមារដើម្បីអប់រំដល់បុគ្គលិក និងអ្នកដែលជាប់ពាក់ព័ន្ធអំពីការរំលោភលើកុមារនិងលើកកម្ពស់សុវត្ថិភាពកុមារការទំនាក់ទំនងជាមួយ កុមារហើយអ្នកទាំងអស់គ្នាប្តេជ្ញាចិត្តរក្សាសុវត្ថិភាពដល់កុមារ។
- ❑ គោលបំណងរបស់គោលនយោបាយការពារបង្កើតបរិស្ថានយល់ដឹងបើកចំហដែលផ្តោលទៅលើសុវត្ថិភាព និងសុខុមាលភាពរបស់កុមារអាចត្រូវបានលើកឡើង និងគ្រប់គ្រងដោយមានលក្ខណៈសមរម្យហើយការពារសិទ្ធិទាំងអស់។
- ❑ បន្ថែមពីនេះទៀតគោលនយោបាយ ការពារកុមារនឹងផ្តល់ការណែនាំដើម្បីឆ្លើយតបទៅ នឹងការព្រួយបារម្ភការចោទប្រកាន់និងការរំលោភលើកុមារ។ គោលនយោបាយផ្តល់ ការណែនាំ ដល់បុគ្គលិក និងអ្នកដែលជាប់ពាក់ ព័ន្ធពីរបៀប ធ្វើការប្រកបដោយគោរព និងមាន ប្រសិទ្ធភាពជាមួយកុមារ។ គោលនយោបាយនេះ នឹងផ្តល់ឲ្យអ្នកជាប់ពាក់ព័ន្ធ

ទាំងអស់ រួមមានបុគ្គលិក និងអ្នកផ្សេងទៀតនូវ បរិស្ថានសុវត្ថិភាព។

៥ ស៊ីស៊ីអេហ្វមានកាតបកិច្ចគោរពច្បាប់ព្រហ្មទណ្ឌការពារកុមារក្នុងតំបន់ និងអន្តរជាតិដែលហាមចំពោះការរំលោភបំពាន និងកេងប្រវ័ញ្ចលើកុមារ។ ទាំងនេះ រួមមានច្បាប់ក្នុងតំបន់ដែលមាននៅក្នុងកម្មវិធីរបស់ស៊ីស៊ីអេហ្វច្បាប់អន្តរជាតិ និងអនុសញ្ញានានាដែលទាក់ទងទៅនឹងគ្រប់ទម្រង់នៃការរំលោភបំពាន និងកេងប្រវ័ញ្ចលើកុមារដូចជាទេសចរណ៍ផ្លូវភេទ ការជាមួយផ្លូវភេទ ពលកម្មកុមារ និងរូបអាសអាសភាសកុមារ។

គោលការណ៍ណែនាំ

គោលនយោបាយការពារកុមាររបស់ស៊ីស៊ីអេហ្វមានគោលការណ៍ដូចខាងក្រោម៖

មិនលើកលែងចំពោះការរំលោភបំពានលើកុមារ

ស៊ីស៊ីអេហ្វមិនលើកលែងចំពោះការរំលោភបំពានកុមារ ស៊ីស៊ីអេហ្វចាត់យុទ្ធសាស្ត្រសកម្មក្នុងការគ្រប់គ្រង ហានិភ័យ និងធានាថាគ្រប់បុគ្គលិកដែលខ្លួនបានជ្រើសរើស ទទួលបាន។ វគ្គបណ្តុះបណ្តាល និងបំពេញតាតព្វកិច្ចរបស់ខ្លួន។ ស៊ីស៊ីអេហ្វនឹងមិនប្រើប្រាស់សេវាកម្មរបស់ជនណាម្នាក់ដែលអាចបង្កឱ្យមានហានិភ័យដែលមិនអាចទទួលយកបានទៅលើកុមារ។

ផលប្រយោជន៍របស់កុមារជាចម្បង

ស៊ីស៊ីអេហ្វ ចាត់ទុកផលប្រយោជន៍របស់កុមារជាចម្បង និងស្ថិតក្រោមការមើលថែរបស់ខ្លួន។ ផ្តល់សុវត្ថិភាពទាំងផ្លូវកាយ ចិត្ត សុខមាលភាព ការអភិវឌ្ឍន៍ សមត្ថភាព អត្តចរិករបស់កុមារគឺជាកត្តាសំខាន់ដែលស៊ីស៊ីអេហ្វយកចិត្តទុកដាក់ហើយតែងតែការពារគុណតម្លៃរបស់ខ្លួន។

ការទទួលខុសត្រូវផ្ទាល់ខ្លួន និងរួមក្នុងការការពារកុមារ

ស៊ីស៊ីអេហ្វទទួលស្គាល់ទំនួលខុសត្រូវចំពោះមុខច្បាប់ និងសីលធម៌របស់ខ្លួន ហើយបុគ្គលិកទាំងអស់មានទំនួលខុសត្រូវក្នុងការការពារកុមារ។ ស៊ីស៊ីអេហ្វ គិតថា ការការពារកុមារគឺជា ទំនួលខុសត្រូវរបស់បុគ្គលិកគ្រប់ផ្នែកទាំងអស់ ហើយតម្រូវឱ្យសហការ និងប្រតិបត្តិការយ៉ាងសកម្មជាមួយអ្នកដែលជាប់ពាក់ព័ន្ធអង្គការ រួមមាន បុគ្គលិក អង្គការនានា បុគ្គលិកអ្នកជាប់កិច្ចសន្យា អ្នកប្រឹក្សាយោបល់ អ្នកស្ម័គ្រចិត្ត ភ្ញៀវ មុ (ទទួលបាន និងមិនបានប្រាក់កម្រៃ) ចាស់ជំនួយ អ្នកគាំទ្រ និងដៃគូនានា។

ភារកិច្ចនៃការថែទាំ

ក្នុងគោលការណ៍ច្បាប់ទូទៅភារកិច្ចនៃការថែទាំសំដៅលើទៅទំនួលខុសត្រូវរបស់អង្គការដើម្បីឲ្យកុមារនូវការ
ការពារគ្រប់គ្រាន់ប្រឆាំងទៅនឹងគ្រោះថ្នាក់។ វាជាភារកិច្ចរបស់អង្គការដើម្បីការពារកុមារពីគ្រោះថ្នាក់ ឬរងគ្រោះ។

កុមារ និង មនុស្សវ័យក្មេង (Young Person)

កុមារ ឬមនុស្សវ័យក្មេងសំដៅដល់អ្នកដែលមានអាយុក្រោម១៨ឆ្នាំ លើកលែងតែច្បាប់របស់ប្រទេសមួយទទួលស្គាល់
ពីភាពពេញវ័យមុនអាយុ១៨ឆ្នាំ។ គោលបំណង របស់
គោលនយោបាយការពារកុមាររបស់ស៊ីស៊ីអេហ្វទទួល
ស្គាល់ថាកុមារគឺជាមនុស្សដែលមានអាយុ១៨ឆ្នាំ។



ការការពារកុមារ

គឺជាពាក្យដែលត្រូវបានគេប្រើសំរាប់ពិពណ៌នាពី
ទំនួលខុសត្រូវ និងការអនុវត្តសកម្មភាពនានាដើម្បី
ទប់ស្កាត់ ឬបញ្ឈប់ការរំលោភបំពាន ឬទុកម្តេញលើ
កុមារ។

ការរំលោភបំពានកុមារ

ការរំលោភបំពានកើតឡើងលើកុមារគ្រប់អាយុមិនថា
ប្រុស និងស្រី ជាតិសាសន៍ ប្រវត្តិសង្គម សមត្ថភាព
ទំនោរផ្លូវភេទ ជំនឿសាសនា និងការញុះញង់ផ្នែក
នយោបាយ។ ការរួមបំពានលើកុមារ រួមមាន រាងកាយ
ផ្លូវភេទ ផ្លូវភេទ ការបោះបង់ ការសម្លុត ពលកម្មកុមារ
និងអំពើហិង្សា។

ការរំលោភបំពានរាងកាយ

ការបំពាននេះកើតឡើងនៅពេលមនុស្សម្នាក់មាន
បំណងបង្កឲ្យមានរបួសស្នាម ឬគំរាមកំហែងធ្វើឲ្យកុមារ
ឬមនុស្សវ័យក្មេងមានរបួស។ ទង្វើនេះអាចរួមបញ្ចូល
ទាំងការ ទះ ក្តិចម្តួល គ្រឿ ទាត់ ដុត ច្រាន ឬទាញ។
របួសនេះ អាចជា ការដាច់ ស្នាមជាំ រលាក ឬបាក់។

ការរំលោភបំពានផ្លូវអារម្មណ៍

ការរំលោភនេះកើតឡើងនៅពេលកុមារម្នាក់ត្រូវបានគេបដិសេធទាំងស្រុង ឬបំភ័យដោយគំរាមពីនរណាម្នាក់។ ទង្វើទាំងនេះរួមមាន ការហៅឈ្មោះ កុមារត្រូវបានឪពុកម្តាយ ឬអ្នកផ្តល់ការមើលថែបន្តទុកចោលដែលជាផលប៉ះពាល់ដល់ការលូតលាស់ផ្នែក រាងកាយ និងផ្លូវចិត្ត របស់កុមារ។

ការបោះបង់

សំដៅលើការធ្វេសប្រហែស ឬបដិសេធដោយចេតនាមិនផ្តល់ឲ្យកុមារទឹកស្អាត អាហារ ជំរក អនាម័យ ឬការមើលថែការយកចិត្តទុកដាក់ទៅ លើសុខភាព និងការអភិវឌ្ឍន៍ដែលបង្កជាហានិភ័យដល់កុមារ។

ការរំលោភបំពានផ្លូវភេទ

កើតឡើងនៅពេលដែលកុមារ ឬមនុស្សវ័យក្មេងត្រូវបានមនុស្សចាស់ ឬកុមារដែលធំជាងខ្លួន ក្មេងជំទង់ ឬមនុស្សពេញវ័យបញ្ចេញបញ្ចេញសកម្មភាពជំរុញបែបផ្លូវភេទ ឬការពេញចិត្តរបស់ខ្លួន ដែលភាគច្រើនមិនគិតពីអាយុ ឬការយល់ព្រមជាមូលដ្ឋាន។ ទង្វើទាំងនេះអាចទុកចាត់ជាការទាក់ទងផ្ទាល់ ឬមិនផ្ទាល់ រួមមានការគំរាមកំហែង និងការតាំងបង្ហាញរូបភាពអាសអាភាស។

ទេសចរណ៍ផ្លូវភេទលើកុមារ

អង្គការបញ្ឈប់ពេស្យាចារកុមារ រូបអាសអាភាសកុមារ និងការជួញដូរកុមារ(ECPAT) អន្តរជាតិបានកំណត់និយមន័យទេសចរណ៍ផ្លូវភេទលើកុមារជា: "ការកេងប្រវ័ញ្ចអាជីវកម្មផ្លូវភេទលើកុមារធ្វើឡើងដោយបុគ្គល(ប្រុស ឬស្រី) ដែលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតជាធម្មតាមក ពីប្រទេសអ្នកមានមកកាន់ប្រទេសដែលអភិវឌ្ឍតិចតួចបំផុតក្នុងគោលបំណងស្វែង រកសេវាផ្លូវភេទ លើកុមារដែលអាយុក្រោម១៨ឆ្នាំ" ECPAT អន្តរជាតិឆ្នាំ ២០០៦។

ការសម្តុត

ការសម្តុតគឺការប្រើប្រាស់អំណាចដែលមិនសមរម្យ ពីបុគ្គលម្នាក់ ឬក្រុមដោយមានចេតនាបង្ករបួសស្នាម ទាំងផ្លូវកាយ ឬផ្លូវចិត្តទៅលើនរណាម្នាក់។ ជាធម្មតាវាជាទង្វើចេតនា និងដដែលៗ។ ការសម្តុតអាចកើតឡើងផ្នែក រូបរាងកាយ ឬផ្លូវអារម្មណ៍។(ដោយពាក្យសំដី ឬមិនដោយពាក្យសំដី)

- ❑ ការសម្តុតផ្នែករាងកាយរួមមាន ការរុញច្រាន ការវាយដំ ក្តិចមូល ទាត់ធាក់ ឬទង្វើដ៏ទៃទៀតដែលបង្កឲ្យមានការឈឺចាប់ ឬមានរបួសស្នាមលើរាងកាយ។
- ❑ ការសម្តុតដោយពាក្យសំដី រួមមាន ការប្រមាថ ការតិះដៀល គំរាមកំហែង និងការសើចចំអក។

ការសម្តុតផ្នែកផ្លូវចិត្តរួមមាន ការបំភិតបំភ័យទៅលើរាងកាយ និងការបដិសេធជា

ការប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ

អំពើហិង្សាក្នុងគ្រួសារកើតឡើងនៅពេលកុមារ ឬមនុស្សវ័យក្មេងឃើញ ឬទទួលបានការគាបសង្កត់យូរអង្វែង ទាំងការបង្ខំបង្ខំ បំភិតបំភ័យ និងបង្កគ្រោះថ្នាក់ដល់មនុស្សម្នាក់ដោយម្នាក់ទៀតលើរាងកាយ ឬផ្លូវអារម្មណ៍ហើយមានទំនាក់ទំនងជិតស្និទ្ធ។)និយមន័យនេះដកស្រង់ចេញពីសមាគមផ្នែកវេជ្ជសាស្ត្ររបស់អូស្ត្រាលី)

កុមារដែលងាយរងគ្រោះ

ការរំលោភបំពានលើកុមារមិនគ្រាន់តែកើតមាននៅក្នុងសង្គមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាកើតឡើងនៅខាងក្រៅគ្រួសារតាមស្ថាប័នផ្សេងៗកន្លែងធ្វើការ នៅតាមផ្លូវ ក្នុងតំបន់ដែលមានសង្គ្រាម និងគ្រោះអាសន្ន។

ការការពារកុមារ និងការគ្រប់គ្រងហានិភ័យ

គោលបំណងរបស់គោលនយោបាយ

ស៊ីស៊ីអេហ្វ ទទួលស្គាល់ថាហានិភ័យមួយចំនួនមានសក្តានុពលចំពោះកុមារនៅពេលផ្តល់កម្មវិធីរបស់ខ្លួនដល់អ្នកដែលងាយរងគ្រោះ និងគុណវិបត្តិ។ ការទទួលខុសត្រូវចំពោះហានិភ័យទាំងនេះ ស៊ីស៊ីអេហ្វធ្វើការវាយតម្លៃ និងគ្រប់គ្រងហានិភ័យទាំងនេះយ៉ាងយកចិត្តទុកដាក់លើកុមារនៅក្នុងកម្មវិធីរបស់ពួកយើង)សហគមន៍ដែលយើងធ្វើការជាមួយ(ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃហានិភ័យ។ ការងារនេះសំរេចបានដោយឆ្លងកាត់ការត្រួតពិនិត្យលើកម្មវិធីនីមួយៗរបស់ខ្លួនដែលមានសក្តានុពលលើកុមារ។

កម្មវិធីដែលធ្វើការផ្ទាល់ជាមួយកុមារដែលមានហានិភ័យខ្ពស់ដូច្នេះតម្រូវឱ្យមានការតឹងរឹងបន្ថែមទៅលើនីតិវិធីការពារកុមារ។ ទោះបីជាយ៉ាងណាក៏ដោយ កុមារគឺជាផ្នែកមួយនៃសហគមន៍ដែលយើងធ្វើការជាមួយ យើងតែងតែគិតដល់ហានិភ័យដែលមានសក្តានុពល។ ការគ្រប់គ្រងហានិភ័យគឺជាផ្នែកមួយនៃរាល់សកម្មភាព ដែលកំពុងដំណើរការស៊ីស៊ីអេហ្វរៀបចំធ្វើការវាយតម្លៃ ការ ការពារកុមារពីហានិភ័យទៅលើកម្មវិធី និងគំរោងដែលកំពុង តែរីកចំរើនថ្មីៗរួមទាំងការគ្រប់គ្រងគំរោងកម្មវិធី។ បុគ្គលិក និងអ្នកជាប់ព័ន្ធក្នុងបន្តយល់ដឹងពីហានិភ័យយ៉ាងសកម្មក្នុងការកាត់បន្ថយឱកាស និងស្ថានភាពដែលអាចគ្រោះថ្នាក់ដល់កុមារ។ ទម្រង់របាយការណ៍ការពារកុមារពីឧប្បត្តិហេតុនៃការរំលោភបំពានត្រូវបានបង្កើត ហើយបុគ្គលិកទាំងអស់ត្រូវយល់ដឹងពីទម្រង់នេះ។

ការយល់ដឹង

អ្នកតំណាងទាំងអស់មានទទួលខុសត្រូវផ្ទាល់ខ្លួន និងរួមក្នុងការការពារកុមារនឹងត្រូវយល់ដឹងពីគោលនយោបាយគោលការណ៍ណែនាំ ច្បាប់ ឬពិធីការផ្សេងៗដែលពាក់ព័ន្ធ។ ចាត់តាំងបុគ្គលិកឱ្យទទួលខុសត្រូវសំរាប់ត្រួតពិនិត្យបញ្ហាការពារកុមារ សំរេចសំរួលការអនុវត្តគោលនយោបាយ បណ្តុះបណ្តាលបុគ្គលិកឱ្យយល់ដឹង និង រាយការណ៍ពីឧប្បត្តិហេតុ។

ព័ត៌មានភាពស្និទ្ធស្នាលកុមារត្រូវធានាថាពួកគេយល់ដឹងពីសុវត្ថិភាព និងការការពារខ្លួនរបស់គេ ហើយមានអារម្មណ៍កក់ក្តៅនិយាយប្រាប់នរណាម្នាក់ប្រសិនបើគេមានការព្រួយបារម្ភ។ កុមារនឹងបានប្រាប់ឱ្យដឹងពីមនុស្សពេញវ័យម្នាក់ដែលឯករាជ្យដើម្បីរាយការណ៍ពីការព្រួយបារម្ភរបស់គេបាន។ កុមារនឹងត្រូវលើកទឹកចិត្តឱ្យនិយាយពីអ្វីដែលពួកគេឃើញថា មនុស្សពេញវ័យ ឬវ័យក្មេងណាម្នាក់ធ្វើសកម្មភាពអ្វីមួយដែលអាចទទួលយក និងមិនអាចទទួលយកបានគ្រប់ពេលទាំងអស់។

នីតិវិធីក្នុងការជ្រើសរើសបុគ្គលិក

នីតិវិធីក្នុងការជ្រើសរើសបុគ្គលិកត្រូវមានគោលការណ៍ការពារកុមារ ព័ត៌មានប្រវត្តិរូប អ្នកធានាបានឲ្យសមស្របតាមដែលអាចធ្វើទៅបាន។ ស៊ីស៊ីអេហ្វ នឹងបដិសេធទទួលយកមនុស្សដែលអាចបង្កហានិភ័យដល់សុវត្ថិភាពរបស់កុមារ។ ដើម្បីជួយក្នុងដំណើរការជ្រើសរើសបុគ្គលិកស៊ីស៊ីអេហ្វតំរូវឲ្យមានការត្រួតពិនិត្យពីប៉ូលីសថ្នាក់ជាតិឬស្តង់ដារស្មើភាពគ្នាធ្វើឡើងដូចគ្នាសំរាប់បុគ្គលិកទាំងអស់ក្នុងស្រុក និងក្រៅស្រុក។ តំរូវឲ្យមានឯកសារយោង ហើយអ្នកធានានឹងទាក់ទងសួរអំពីអត្តចរិករបស់បេក្ខជន។ បេក្ខជនទាំងអស់ដែលដាក់ពាក្យមកមុខតំណែងធ្វើការងារជាមួយកុមារឥរិយាបថរបស់ពួកគេនឹងត្រូវមើលតាមរយៈការសំភាសន៍។

គ្រប់បុគ្គលិក អ្នកជាប់កិច្ចសន្យា និងអ្នកជាប់ពាក់ព័ន្ធទាំងអស់នឹងតំរូវឲ្យបង្ហាញភ្លាមៗរាល់ឯកសារ ពាក់ព័ន្ធដូចជាការចោទប្រកាន់ លិខិតថ្កោលទោស និងការធ្វើខុសក្នុងប្រកាសណាមួយដែលកើតឡើងពីមុន ឬក៏ទម្រង់ពេលបំរើការនៅស៊ីស៊ីអេហ្វទាក់ទងទៅនឹងការកេងប្រវ័ញ្ច ឬរំលោភបំពានលើកុមារ ឬដែលចាត់ទុកបទល្មើសពីច្បាប់បទឧក្រិដ្ឋផ្នែកទី VIIC របស់ប្រទេស(អូស្ត្រាលី)១៩១៤។

រាល់បេក្ខជនដែលជោគជ័យត្រូវបានអ្នកតំណាងទាក់ទងទៅ និងជូនដំណឹងយ៉ាងច្បាស់ពីកិច្ចសន្យាដែលតំរូវឲ្យអនុវត្តគោលនយោបាយ និងចុះហត្ថលេខាលើក្រមសីលធម៌ការពារកុមាររបស់ស៊ីស៊ីអេហ្វមុនពេលចាប់ផ្តើមការងារ។

ការបណ្តុះបណ្តាល

បុគ្គលិកស៊ីស៊ីអេហ្វតំរូវឲ្យទទួលបានវគ្គបណ្តុះបណ្តាលស្តីពីការពារកុមារទៀងទាត់ និងផ្តល់ចំណេះដឹងថ្មីៗដល់ពួកគេ។ ស៊ីស៊ីអេហ្វបានតែងតាំងមន្ត្រីទទួលបន្ទុកផ្នែកបណ្តុះបណ្តាលដើម្បីធានាថាពួកគេមានសមត្ថភាពក្នុងការរិះរកវិធីសាស្ត្រក្នុងការដោះស្រាយ និងរាយការណ៍តាមដំណើរការណ៍។

ប្រធានផ្នែកការពារកុមារស្ថិតអ្នកគ្រប់គ្រងរបស់អ្នកគ្រប់គ្រងអនុវត្តច្បាប់ នឹងទទួលខុសក្នុងការផ្តល់ការផ្លាស់ប្តូរថ្មីៗពាក់ព័ន្ធការអនុវត្តគោលនយោបាយ និងបណ្តុះបណ្តាលដល់បុគ្គលិកដូចជាកុមារ។

ក្រមសីលធម៌

អ្នកតំណាងទាំងអស់ត្រូវឲ្យប្រកាន់អាកប្បកិរិយាសមរម្យជាមួយកុមារ គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ហើយកាត់បន្ថយស្ថានភាពដែលអាចបង្កហានិភ័យដល់កុមារដែលបានចែងក្នុងក្រមសីលធម៌ការពារកុមាររបស់ស៊ីស៊ីអេហ្វ ឧបសម្ព័ន្ធ ក ។

អ្នកតំណាងទាំងអស់នឹង៖

- ❑ ប្រព្រឹត្តជាមួយកុមារទាំងអស់ប្រកបដោយការគោរពដោយមិនគិតពី អាយុ ភេទ ពូជសាសន៍ សាសនា ពិការភាព។
- ❑ មិនបញ្ចេញអាកប្បកិរិយាដែលមិនសមរម្យទៅលើរាងកាយកុមារ ប្រើពាក្យសំដីមិនសមរម្យ បៀតបៀន កេរ្តិ៍ខ្មាស រំលោភបំពាន បង្កហេតុ ឬបន្ទោសបង្គាប់កុមារ។
- ❑ ករណីមានសកម្មភាពព្រមព្រៀងបែបផ្លូវភេទជាមួយកុមារ ទោះជាករណីនោះធ្វើឡើងដោយកុមារដែលជាអនីតជន ឬសកម្មភាពដែលបង្កឲ្យជាបទល្មើស។
- ❑ ធានាថានៅពេលធ្វើការជាមួយកុមារ ត្រូវមានអ្នកដែលពាក់ព័ន្ធមើលើឃើញ(មិនត្រូវធ្វើនៅកន្លែងស្ងាត់ៗតែ២នាក់ជាមួយកុមារ)។
- ❑ មិនអនុញ្ញាតឲ្យកុមារទៅផ្ទះដោយមិនមានបុគ្គលិកទៅជាមួយ លុះត្រាតែជាហេតុការណ៍ណាមួយកើតឡើងភ្លាមៗដែលមិនអាចដឹងមុន។
- ❑ ចាត់វិធានការយ៉ាងតឹងរឹងចំពោះបណ្តឹងពាក់ព័ន្ធការរំលោភបំពានលើកុមារ ទោះជាមានប្រភពមកពីណា និងរាយការណ៍ពីការប្រព្រឹត្តិដែលប្រាសចាកពីគោលការពារកុមារ និងក្រមសីលធម៌ ឬការព្រួយបារម្ភទាក់ទងសុវត្ថិភាពរបស់កុមារនៅស៊ីស៊ីអេហ្វ។
- ❑ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនាក់ទំនង ឬថតសម្លេង ឬប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យបានត្រឹមត្រូវ ដោយមិនទាញយកផលប្រយោជន៍ពីកុមារ មិនបៀតបៀន ដាក់កុមារក្នុងស្ថានភាពគ្រោះថ្នាក់ ឬចូលទៅកាន់គេហទំព័រ រូបអាសអាភាសកុមារឬតាមរយៈប្រភពណាមួយ
- ❑ មិនដាក់ទណ្ឌលើរាងកាយលើកុមារជាវិធីដាក់ពិន័យ
- ❑ មិនទទួលកុមារអោយធ្វើការតាមផ្ទះ ឬការងារដែលមិនសមស្របតាមអាយុ និងការអភិវឌ្ឍន៍របស់កុមារ ឬបង្កាក់ដល់ការអប់រំ កំសាន្ត និងបង្កឲ្យមានការរងរបួស។
- ❑ ប្រតិបត្តតាមច្បាប់ដែលពាក់ព័ន្ធទាំងអស់រាយការណ៍ពីការព្រួយបារម្ភ ឬការចោទប្រកាន់ពាក់ព័ន្ធការរំលោភបំពានលើកុមារឲ្យបានហ័ស និងតាមនីតិវិធីដែលបានចែង។

- ❑ ធានាថាមនុស្សពេញវ័យ និងបុគ្គលិកដែលមិនទាន់ពេញសិទ្ធិរបស់ស៊ីស៊ីអេហ្វនៅពេលធ្វើការជាមួយកុមារត្រូវមាន និងមិនអាចនាំកុមារចេញក្រៅមណ្ឌល ឬទាក់ទងជាមួយគ្រួសាររបស់កុមារ។

ស៊ីស៊ីអេហ្វនឹងធានាថា ព័ត៌មាន ឬ រូបភាពរបស់កុមារ នឹងមិនត្រូវបានប្រើប្រាស់នៅក្នុងផ្លូវដែលអាចធ្វើឲ្យកុមារមានគ្រោះថ្នាក់ ឬប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។ ការគ្រប់គ្រងច្បាប់ពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាព និងសកម្មភាពរបស់កុមារត្រូវបានបញ្ចូលក្នុងច្បាប់ការពារកុមារ (ឧបសម្ព័ន្ធ) ខ។

ការទំនាក់ទំនង និងការប្រើប្រាស់រូបភាពរបស់កុមារ

ស៊ីស៊ីអេហ្វ នឹងបង្ហាញពីការគោរព និងការព្រមព្រៀងសមរម្យពីកុមារគ្រប់ពេល។

- ❑ កុមារតែងតែបង្ហាញនូវសេចក្តីថ្លៃថ្នូរ និងគោរព ហើយមិនបង្ហាញពីលក្ខណៈដែលរងគ្រោះ ឬរឹងរុសនោះទេ។ កុមារនិងតំរូវឲ្យស្លៀកពាក់ និងឈរឲ្យបានសមសមរម្យដែលមិនបង្ហាញពីផ្លូវភេទ។
- ❑ មុនពេលប្រើប្រាស់រូបភាពរបស់កុមារត្រូវសុំការយល់ព្រមពីកុមារ និងគ្រួសាររបស់គេ។ នៅពេលសុំការយល់ព្រមតំរូវឲ្យផ្តល់ព័ត៌មានលំអិតពីរូបភាព និងទីតាំងនឹងត្រូវបានប្រើប្រាស់។
- ❑ ព័ត៌មាន រូបភាព និងទីតាំងរបស់កុមារដែលគ្មានអត្តសញ្ញាណនឹងមិនត្រូវបានផ្សព្វផ្សាយ។
- ❑ កុមារនឹងត្រូវបានបង្ហាញពីផ្នែកដែលមាននៅក្នុងសហគមន៍របស់ពួកគេប៉ុណ្ណោះ។
- ❑ វប្បធម៌ ប្រពៃណីតាមតំបន់នឹងត្រូវត្រួតពិនិត្យតឹងរឹងពីការបោះពុម្ពរូបភាពផ្ទាល់ខ្លួន។
- ❑ រូបភាពត្រូវបង្ហាញពីបរិបទជាក់ស្តែង និងការពិត។
- ❑ នៅពេលបញ្ជូនរូបភាពតាមប្រព័ន្ធឃ្លាតត្រូវត្រូវប្រាកដថាចំណងជើងឯកសារមិនបង្ហាញពីព័ត៌មានដែលអាចធ្វើស្រដៀងគ្នា។
- ❑ ស៊ីស៊ីអេហ្វ រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឪពុកម្តាយកុមារស្របច្បាប់ ឬអ្នកទាំងនោះមានទំនួលខុសត្រូវរបស់ខ្លួនក្នុងការយកចិត្តទុកដាក់លើកុមារ ហើយធានាពួកគេបានជូនដំណឹងត្រឹមត្រូវពីបញ្ហាទាំងអស់ដែលទាក់ទងនឹងកុមារ និងសុខុមាលភាពរបស់ពួកគេ។ ស៊ីស៊ីអេហ្វគោរព និងរក្សាព័ត៌មានសំងាត់ទាក់ទងទៅនឹងសុខភាព ប្រវត្តិគ្រួសារ និងភាពផ្ទាល់ខ្លួនរបស់កុមារ។ បុគ្គលិកដែលមានសិទ្ធិប៉ុណ្ណោះទើបអាចដឹងពីព័ត៌មានលំអិតនេះបាន។ គោលការណ៍ណែនាំ ក្បួនច្បាប់ និងនីតិវិធីក្នុងការអនុវត្តន៍គោលនយោបាយការពារកុមារមានសំរាប់បុគ្គលិករបស់ស៊ីស៊ីអេហ្វទាំងអស់។មានតែបុគ្គលិកដែលមានសិទ្ធិ និងទទួលស្គាល់ ពីក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ស៊ីស៊ីអេហ្វប៉ុណ្ណោះអាចផ្លាស់ប្តូរ ឬសំរេចចិត្តទាក់ទងទៅនឹង គោល នយោបាយការពារកុមារ។គោលនយោបាយការពារកុមារ និងគោលការណ៍ពាក់ព័ន្ធ ដូចជា ក្រមសីលធម៌ការពារកុមារ និងទំរងរបាយការណ៍ការពារកុមារនឹងត្រូវត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំ ក្នុងខែជារៀងរាល់ឆ្នាំ និងកែប្រែ។

ស៊ីស៊ីអេហ្វ ទទួលស្គាល់តំរូវការចាំបាច់ក្នុងការអនុវត្តគោលការណ៍ណែនាំដើម្បីការពារកុមារពីហានិភ័យដែលមានក្នុងកម្មវិធីម្ចាស់ជំនួយ។ ស៊ីស៊ីអេហ្វបានផ្តល់គោលការណ៍ណែនាំលំអិតដល់ម្ចាស់ជំនួយតាមរយៈវេប

សាយ ឈ្មោះថា “គោលការណ៍សំរាប់ម្ចាស់ជំនួយស៊ីស៊ីអេហ្វ។ គោលការណ៍ណែនាំទំនាក់ទំនង
របស់ស៊ីស៊ីអេហ្វរវាងម្ចាស់ជំនួយ និងកុមារមានដូចខាងក្រោម៖

- ❑ រាល់ទំនាក់ទំនងរវាងកុមារ និងម្ចាស់ជំនួយត្រូវបានត្រួតពិនិត្យដោយបុគ្គលិករបស់ស៊ីស៊ីអេហ្វ ដែលការទំនាក់
ទំនងបង្ហាញពីចំណុចមិនសមរម្យតាមរយៈ វប្បធម៌ នយោបាយ ឬសាសនា និងសម្ភារៈមួយចំនួនដែលអាចបង្ក
បទល្មើសត្រូវបានហាមឃាត់យ៉ាងតឹងរឹង។
- ❑ រាល់ការទស្សនៈកិច្ចរបស់ម្ចាស់ជំនួយត្រូវបានរៀបចំទុកមុនតាមរយៈផ្នែកគ្រប់គ្រងម្ចាស់ជំនួយរបស់
ស៊ីស៊ីអេហ្វ

- ❑ គ្រប់ម្ចាស់ជំនួយនឹងត្រូវបានឆ្លងកាត់ការសម្ភាសមុនរាល់ការទស្សនៈកិច្ច ហើយតម្រូវឱ្យអានគោលនយោបាយ
ការពារកុមារ និងចុះហត្ថលេខាលើក្រមសីលធម៌ការពារកុមាររបស់ស៊ីស៊ីអេហ្វ។
- ❑ ការដើរកំសាន្តតាមទីផ្សារនៅពេលព្រឹក ឬរសៀសខាងក្រៅសាលាស៊ីស៊ីអេហ្វត្រូវបានគ្រប់គ្រង ហើយអាចត្រូវ
បានអនុញ្ញាតសំរាប់កុមារដែលអាយុសមស្រប។
- ❑ បុគ្គលិករបស់ស៊ីស៊ីអេហ្វនឹងទៅជាមួយគ្រប់ពេល កំឡុងពេលទស្សនៈកិច្ច និងកំសាន្តខាងក្រៅរបស់ម្ចាស់
ជំនួយ ជាមួយនិងកុមារ។
- ❑ ម្ចាស់ជំនួយ និងកុមារត្រូវបានគេជំនួយព្រមទាំងគ្រួសាររបស់ពួកគេមិនត្រូវដោះដូរលេខទំនាក់ទំនងលំអិត
កំឡុងពេលទស្សនៈកិច្ច។ កុមារមិនត្រូវបានអនុញ្ញាតចាកចេញ ឬនាំទៅឆ្ងាយពីសហគមន៍របស់ពួកគេ។

ការរាយការណ៍ និងឆ្លើយតប

នៅពេលដែលមានហេតុការណ៍ ឧប្បត្តិហេតុ មតិឬ យោបល់ សង្ស័យ ឬព្រួយបារម្ភផ្សេងៗ ត្រូវតែរាយការណ៍ភ្លាមៗ
ដល់អ្នកថ្នាក់ដឹកនាំដើម្បីចាប់ផ្តើមការស៊ើបអង្កេត។ រាល់ករណីរំលោភបំពាននឹងត្រូវបានស៊ើបអង្កេតយ៉ាងយកចិត្ត
ទុកដាក់តាមនីតិវិធីដែលបានបង្កើត។ នៅពេលឆ្លើតតមទៅនឹងការព្រួយបារម្ភ ឬការចោទប្រកាន់ពីគ្រោះថ្នាក់ឬការ
រំលោភបំពាន នៅចុងបញ្ចប់គោលការណ៍ណែនាំនឹងផ្តោតសំខាន់ទៅលើផលប្រយោជន៍របស់កុមារសុខមាលភាព
របស់កុមារ និងការចូលរួមរបស់កុមារ។

នៅពេលកុមាររាយការណ៍ ឬប្រាប់ពីការព្រួយបារម្ភអាចចាត់ទុកថាជាករណីរំលោភបំពាននឹងត្រូវបានការពារ ហើយ
ចាត់យ៉ាងយកចិត្តទុកដាក់ប្រកបដោយគោរព។ ធានាថា ពួកគេនឹងមិនត្រូវបានស្តីបន្ទោស បង្ហាញការមិន ជឿជាក់
ឬឥរិយាបថដែលអាចបង្កឱ្យមានការខ្មាសរៀន ឬភាពអាម៉ាស់។ ស៊ីស៊ីអេហ្វ នឹងបញ្ជូនកុមារភ្លាមៗចេញពី កន្លែង
ដែលរំលោភបំពាន ហើយស្វែងរកការព្យាបាលសំរាប់បុរសស្នាមផ្សេងៗ និងបញ្ជូនបន្តក្នុងករណីចាំបាច់។ ក្នុងករណី
ការចោទប្រកាន់បានបង្កើតឡើងដោយជឿជាក់តែគ្មានមូលហេតុដែលបង្ហាញថា មិនពិត នោះនឹងគ្មានវិធានការ
ធ្វើឡើងដើម្បីប្រឆាំងទៅនឹងអ្នកដែលត្រូវចោទប្រកាន់។ ការចោទប្រកាន់ ក្នុងន័យព្យាបាទអ្នកដទៃខុសពីការពិត
គឺមិនអាចទទួលយកបាន នោះនឹងមានវិធានការសមស្របធ្វើឡើងសំរាប់ជនល្មើស។ ការខកខានរបស់អ្នកតំណាង

ស៊ីស៊ីអេហ្វមិនបានរាយការណ៍ពីការសង្ស័យរំលោភបំពានលើកុមារជនល្មើសនឹងតំរូវទទួលខុសត្រូវចំពោះបទឧក្រិដ្ឋ ដែលបានធ្វើឡើង ឬត្រូវបញ្ចប់ពីការងារ។

គ្រប់បុគ្គលិក និងមន្ត្រីទាក់ទងនឹងត្រូវបានឲ្យយល់ដឹងពីដំណើរការណ៍ ការពារកុមារ។ ប្រធាន ផ្នែកការពារកុមារ ដែលមានជំនួយពីអ្នកគ្រប់គ្រងផ្នែកច្បាប់ និងអនុវត្តច្បាប់នឹងទទួលខុសត្រូវក្នុងការ ផ្សព្វផ្សាយ និង ស៊ើបអង្កេតរាល់ បណ្តឹងនឹងធ្វើការវាយតម្លៃលើការចោទប្រកាន់ ហើយចាត់វិធានការសមស្របទៅតាមប្រភេទនីមួយៗ ដែលគ្មាន សកម្មភាព ដូចជា ការគ្រប់គ្រងលើឥរិយាបថ ការប្រឹក្សាយោបល់ ការបញ្ជូនពាក្យបណ្តឹងដើម្បីឲ្យច្បាប់ក្នុងស្រុកអនុវត្ត ឬប៉ូលីសដោះស្រាយ និងបញ្ឈប់។

ឧបសម្ព័ន្ធក១

សំរាប់បុគ្គលិកអ្នកផ្តល់ប្រឹក្សាយោបំ និងអ្នកស្ម័គ្រចិត្តអ្នកជាប់កិច្ចសន្យា ,

ខ្ញុំ_____ (ឈ្មោះ) យល់ព្រមចំពោះកិច្ចព្រមព្រៀងក្រមសីលធម៌ការពារកុមាររបស់អង្គការមូលនិធិកុមារកម្ពុជាកំឡុងពេលបំរើការងារ។

ខ្ញុំនឹង:

- ❑ ប្រព្រឹត្តជាមួយកុមារ និងមនុស្សវ័យក្មេងប្រកបដោយការគោរព មិនថាជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា ពិការភាព សាសនា នយោបាយ ឬជំនឿផ្សេងៗ ជាតិ ប្រវត្តិសង្គម ឬប្រភពដើមកំណើត ឬស្ថានភាពផ្សេងៗ ឡើយ។
- ❑ ផ្តល់ការស្វាគមន៍ និងបរិស្ថានសុវត្ថិភាពដល់កុមារ យុវវ័យ ឪពុកម្តាយ គ្រួសារ អ្នកផ្តល់ការមើលថែកុមារ បុគ្គលិក និងអ្នកស្ម័គ្រចិត្ត
- ❑ លើកទឹកចិត្តដល់កុមារ មនុស្សវ័យក្មេង គ្រួសារ ឪពុកម្តាយកុមារ អ្នកមើលថែ បុគ្គលិក និងអ្នកស្ម័គ្រចិត្តលើក ឡើងពីបញ្ហាដែលប៉ះពាល់ដល់ពួកគេ
- ❑ ជៀសវាងការដាក់ទណ្ឌកម្មលើរាងការកុមារ
- ❑ រាយការណ៍ភ្លាមៗពិការព្រួយបារម្ភ ឬការចោទប្រកាន់រំលោភបំពានលើកុមារក្នុងទម្រង់របាយការណ៍ការពារកុមាររបស់អង្គការមូលនិធិកុមារកម្ពុជា
- ❑ ប្រតិបត្តតាមច្បាប់ការពារកុមារក្នុងតំបន់ ថ្នាក់ជាតិ និងអន្តរជាតិ
- ❑ ធានាថា នៅពេលខ្ញុំកំពុងធ្វើការជាមួយ ឬនៅក្បែរកុមារមានមនុស្សវត្តមានបុគ្គលិក
- ❑ សុំការណែនាំពីប្រធានរបស់ខ្ញុំប្រសិនបើសកម្មភាពដែលខ្ញុំពាក់ព័ន្ធអាចប្រាសចាកពីគោលការណ៍
- ❑ សុំការណែនាំពីប្រធានរបស់ខ្ញុំប្រសិនបើខ្ញុំបានពាក់ព័ន្ធស្ថានភាពណាមួយទំនងជានាំផលអាក្រក់ដល់អង្គការ និង សុំការណែនាំពីប្រធានរបស់ខ្ញុំប្រសិនបើខ្ញុំត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធបទឧក្រិដ្ឋ ឬការចោទប្រកាន់ណាមួយទៅនឹងបទល្មើស

ខ្ញុំនឹងមិន

- ❑ ប្រើភាសាមិនសមរម្យមួយចំនួននៅពេលនិយាយជាមួយកុមារ ឬយុវវ័យ ដូចជា ប្រមាថ ដែលរើសអើង បន្ទោសបង្គាប់ ដែលរំលោភបំពាន ឬបែបផ្លូវភេទ
- ❑ បញ្ចេញឥរិយាបថ ដែលធ្វើឲ្យកុមារ ឬយុវវ័យ ខ្មាសអៀន អាម៉ាស់ មើលងាយ ឬស្តីបន្ទោសដែលចាត់ចូលជាការរំលោភបំពានផ្លូវចិត្តរបស់កុមារ ឬយុវវ័យ
- ❑ រៀបការជាមួយមនុស្សដែលមានអាយុក្រោម១៨ឆ្នាំ

- ❑ បញ្ចេញសកម្មភាពលក្ខណៈផ្លូវភេទឬចូលរួមសកម្មភាពណាមួយបែបផ្លូវភេទជាមួយកុមាររួមទាំងការបង់សេវាផ្លូវភេទ
- ❑ បញ្ចេញសកម្មភាពតាមវប្បធម៌ដែលមិនសមរម្យ ឬមិនចាំបាច់ជាមួយកុមារ ដូចជា អោប ថើប ថ្នាក់ថ្នម ឬប៉ះពាល់
- ❑ លើកលែងទោសឲ្យ ឬចូលរួមជាមួយកុមារក្នុងសកម្មភាពដែលមិនស្របច្បាប់ គ្មានសុវត្ថិភាព ឬរំលោភបំពាន
- ❑ រើសអើងប្រឆាំងកុមារ ឬយកចិត្តទុកដាក់លើកុមារម្នាក់ជាងកុមារដទៃទៀត
- ❑ ចំណាយពេលខាងក្រៅការងារជាមួយកុមារ ឬយុវវ័យណាម្នាក់ដែលជាប់ទាក់ទងកម្មវិធីរបស់អង្គការមូល និងកុមារកម្ពុជា
- ❑ អញ្ជើញ ឬអនុញ្ញាតឲ្យកុមារទៅផ្ទះរបស់ពួកគេតែម្នាក់ឯងលុះត្រាតែពួកគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បន្ទាន់ណាមួយ
- ❑ ជួលកុមារធ្វើការតាមផ្ទះ ឬការងារណាមួយដែលពួកគេមិនទាន់គ្រប់អាយុ ឬអភិវឌ្ឍ បង្កាក់ដល់ការសិក្សា កំសាន្ត ឬបង្កជាហានិភ័យ និងរបួសស្នាម
- ❑ ធ្វើការងារណាដែលកុមារអាចធ្វើបានដោយខ្លួនឯង ស្ថិតស្ថានខ្លួន ឬផ្លាស់ប្តូរសំលៀកបំពាក់ឲ្យកុមារ
- ❑ គេងនៅក្បែរកុមារលុះត្រាតែជាករណីចាំបាច់ ខ្ញុំនឹងជូនដំណឹងដល់ប្រធាន ហើយធានាថាមានវត្តមានបុគ្គលិកម្នាក់ទៀត(ខ្ញុំមិនធ្វើអ្វីជាមួយកុមារដូចជាកូននៅផ្ទះរបស់ខ្ញុំដែលប្រាសចាកពីគោលការណ៍ស៊ីស៊ីអេហ្វ)
- ❑ ចូលគេហទំព័ររូបភាពបែបរំលោភបំពានផ្លូវភេទរបស់កុមារ
- ❑ និងប្រើប្រព័ន្ធបច្ចេកវិទ្យាដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ វីដេអូ ម៉ាស៊ីនថត និងសម្ភារផ្សេងទៀតក្នុងគោលបំណងកេងប្រវ័ញ្ច ឬបៀតបៀនលើកុមារ

រូបថត និងគោលការណ៍រក្សាការសម្ងាត់

ស៊ីស៊ីអេហ្វចាត់ទុកថា ការការពារកុមារគឺជាការសំខាន់បំផុត។ ស៊ីស៊ីអេហ្វ ធ្វើការជាមួយមនុស្សគ្រប់វ័យជាច្រើនដែលមានស្ថានភាពផ្សេងៗគ្នាតាមរយៈគំរោង និងកម្មវិធីដែលខ្លួនមានដើម្បីគាំទ្រដល់ពួកគេ។ រាល់ស្ថានភាពទាំងអស់ការផ្តល់ព័ត៌មានមានសារៈសំខាន់បំផុត នៅពេលដែលមានព័ត៌មានធ្វើឲ្យកុមារនៅក្នុងស៊ីស៊ីអេហ្វទទួលបានការយកចិត្តទុកដាក់ និងត្រូវបានការពារកាន់តែខ្លាំង។ ដោយសារតែស៊ីស៊ីអេហ្វ រីករាលដាលជាអន្តរជាតិពីវិធីការការពារកុមារដែលមាន ហើយអនុវត្តតាមច្បាប់អន្តរជាតិដែលជាប់ព័ន្ធដូចខាងក្រោម៖

- ច្បាប់ការពារសិទ្ធិឯកជនឆ្នាំ ២០០៣ រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិច
- ច្បាប់ការប្រព្រឹត្តឯកជនរបស់អូស្ត្រាលីឆ្នាំ ១៩៨៨
- ច្បាប់ការពារទិន្នន័យឯកជននៅចក្រភពអង់គ្លេសឆ្នាំ ១៩៩៨សចក្តីណែនាំការការពារទិន្នន័យសហគមន៍ អឺរ៉ុប (៩៥/៤៦/EC)

ការរក្សាការសម្ងាត់

រាល់បុគ្គលិក ស៊ីស៊ីអេហ្វទាំងអស់ អ្នកស្ម័គ្រចិត្ត ភ្ញៀវ និងអ្នកដែលជាប់ពាក់ព័ន្ធការអនុវត្តសកម្មភាពផ្សេងៗ មានតួនាទីតម្រូវឲ្យចែករំលែកព័ត៌មានពីការការពារកុមាររបស់ស៊ីស៊ីអេហ្វ។ ស៊ីស៊ីអេហ្វមានសមត្ថភាពក្នុងការចែករំលែកព័ត៌មាន និងអនុញ្ញាតឲ្យប្រើប្រាស់រូបថត វីដេអូ ឬគោលការណ៍ស្រដៀងគ្នាទៅតាមកិច្ចព្រមព្រៀង និងលក្ខខណ្ឌដែលចែងដូចខាងក្រោម។

ខ្ញុំសន្យាថា:

- ❑ ទទួលស្គាល់ពីតម្រូវការរបស់ស៊ីស៊ីអេហ្វក្នុងការរក្សាទុករាល់ទិន្នន័យ និងព័ត៌មានសំខាន់ៗដែលទាក់ទងទៅនឹងបុគ្គលិក អង្គការ ខ្លួនឯង និងភាគីដែលពាក់ព័ន្ធ ហើយខ្ញុំទទួលស្គាល់ពីកាតកិច្ចផ្ទាល់ខ្លួនដើម្បីព័ត៌មានរក្សាការសម្ងាត់ទាំងនេះ ។
- ❑ កំឡុងពេល និងបន្ទាប់ពីការចូលរួមរបស់ខ្ញុំនៅស៊ីស៊ីអេហ្វ ខ្ញុំអាចក្លាយជាអ្នកដែលរក្សាព័ត៌មានសម្ងាត់ឧទាហរណ៍ ព័ត៌មានទាក់ទងហិរញ្ញវត្ថុរបស់ស៊ីស៊ីអេហ្វ បុគ្គលិក គំរោង ផែនការ ឬបញ្ហាផ្សេងៗ។ ខ្ញុំសន្យាថានិងរក្សាព័ត៌មានរបស់ស៊ីស៊ីអេហ្វដែលខ្ញុំបានដឹង ឬរកឃើញត្រូវរក្សាការសម្ងាត់ និងប្រើវាយ៉ាងម៉ត់ចត់បំផុត ហើយមិនប្រព្រឹត្តទំនាក់ទំនងមិនធម្មតា និងចាំបាច់របស់ខ្ញុំជាមួយស៊ីស៊ីអេហ្វដែលគ្មាននៅក្នុងកិច្ចព្រៀងរបស់ស៊ីស៊ីអេហ្វ។
- ❑ នៅពេលខ្ញុំក្លាយជាភាគីទីបីដែលដឹងព័ត៌មានពាក់ព័ន្ធ ឬជាប់ទាក់ទងទៅនឹងអង្គការ បុគ្គលផ្សេងៗជាមួយស៊ីស៊ីអេហ្វខ្ញុំសន្យា រក្សាព័ត៌មានសម្ងាត់ នឹងមិនបង្កើត ឬស្វែងរកព័ត៌មាន ហើយប្រើប្រាស់សម្ភារណាដោយគ្មានការអនុញ្ញាតជាក់លាក់ពីស៊ីស៊ីអេហ្វ។
- ❑ ប្រសិនបើខ្ញុំ ចង់សរសេរព័ត៌មានអ្វីមួយអំពីស៊ីស៊ីអេហ្វដើម្បីផ្សព្វផ្សាយ ចងក្រងជាឯកសារបង្រៀនពី សម្មភាពនានា ឬផលប៉ះពាល់ ឬសកម្មភាពស្រដៀងគ្នា ខ្ញុំនឹងស្វែងរកកិច្ចព្រមព្រៀងជាក់លាក់ចេញពីស៊ីស៊ីអេហ្វដែលមានលាយលាក់ជាអក្សរចេញពីបុគ្គលិករបស់ស៊ីស៊ីអេហ្វ។ តម្រូវការផ្សព្វផ្សាយត្រូវបានកំណត់តាមច្បាប់។

ការថតរូប និងប្រើប្រាស់វីដេអូ

- ❑ មុនពេលថតរូប ឬភាពយន្តពីកុមារសំរាប់គោលបំណងដែលទាក់ទងការងារ ខ្ញុំនឹងប៉ាន់ប្រមាណ និងអនុវត្តតាមប្រពៃណីតាមក្នុងតំបន់ ឬការហាមតឹងរឹងពីការបោះពុម្ពផ្សាយរូបភាពផ្ទាល់ខ្លួន។ ខ្ញុំនឹងមិនថតរូបដោយគ្មានការយល់ព្រមមុនពីបុគ្គលិករបស់ស៊ីស៊ីអេហ្វ នាយកប្រតិបត្តិ ប្រធានកម្មវិធី ឬប្រធានសាខា។
- ❑ ការព្រមព្រៀងរបស់អ្នកដែលខ្ញុំស្នើសុំថតរូប ឬថតសម្លេងនឹងត្រូវបានគិតទុកមុនពេលធ្វើ ហើយខ្ញុំនឹងបញ្ជាក់ច្បាស់ពីលទ្ធផលសម្ភារដែលត្រូវប្រើប្រាស់។
- ❑ ខ្ញុំនឹងសំដែងការគោរពដល់សេចក្តីថ្លៃថ្នូរចំពោះអ្នកដែលខ្ញុំថតរូប ឬថតសម្លេង។
- ❑ ខ្ញុំធានាថា រូបថត ឬវីដេអូរបស់កុមារដែលខ្ញុំបានថតមានសម្លៀកបំពាក់សមរម្យ

- ❑ ខ្ញុំនឹងមិនថត ឬព្យាយាមចូលទៅថតរូបនៅកន្លែងដែលគ្មានសិទ្ធិ ឬមិនដឹង ដូចជា កន្លែងគេង មុជទឹកឬមានទុក ព្រួយ។
- ❑ ខ្ញុំនឹងមិនចំណាយពេលថតសម្លេង ឬរឿងរ៉ាវដែលអាចធ្វើឡើងបែបផ្លូវភេទ។
- ❑ ខ្ញុំនឹងមិនប្រើរូបភាពជាសាធារណៈ (blog) ឬក្នុងគោលបំណងពាណិជ្ជកម្មដោយគ្មានការបញ្ជាក់ស្នើសុំពីស៊ីស៊ីអេហ្វ។
- ❑ ខ្ញុំធានាថា រូបថតរបស់ខ្ញុំបង្ហាញពីភាពជាក់ស្តែង និងមានក្នុងបរិបទ
- ❑ នៅពេលប្រើព័ត៌មានដែលទាក់ទងនឹងស៊ីស៊ីអេហ្វលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខ្ញុំនឹងនៅតែការពារភាពឯកជនរបស់ស៊ីស៊ីអេហ្វពាក់ព័ន្ធនឹងបុគ្គល។ ខ្ញុំនឹងមិនបោះពុម្ពផ្សាយពីអាស័យដ្ឋានក៏ដូចជាឈ្មោះពិតរបស់កុមារស៊ីស៊ីអេហ្វ

ខ្ញុំនឹងធានាថា ឈ្មោះឯកសារមិនបង្ហាញឲ្យដឹងពីព័ត៌មានអត្តសញ្ញាណរបស់កុមារនៅពេលបញ្ជូនទៅប្រព័ន្ធអេឡិចត្រូនិច។ ខ្ញុំបានអាន យល់ និងយល់ព្រមអនុវត្តតាមគោល ការណ៍ដែលបានចែងខាងលើ។

គោលការណ៍បានចុះហត្ថលេខាដោយ បុគ្គលិកទាំងអស់របស់ស៊ីស៊ីអេហ្វ អ្នកជាប់កិច្ចសន្យា អ្នកប្រឹក្សាយោបល់ និងអ្នកស្ម័គ្រចិត្ត

ខ្ញុំអះអាង ថាខ្ញុំបានអាន និងយល់ពីអង្គការមូលនិធិកុមារកម្ពុជា:

- ❑ គោលនយោបាយការពារកុមារ និង
- ❑ ក្រមសីលធម៌ការពារកុមារ

ខ្ញុំយល់ព្រម និងប្រតិបត្តតាមគោលការណ៍ ក្រមសីលធម៌ការពារកុមារ។ ខ្ញុំយល់ថា ការប្រព្រឹត្តិដែលប្រាកដថាគោលការណ៍ ឬក្រមសីលធម៌ការពារកុមារអាចនឹងផ្តល់ផលមិនល្អ បញ្ឈប់ការងាររបស់ខ្ញុំជាមួយស៊ីស៊ីអេហ្វ។

ខ្ញុំយល់ថា ការប្រព្រឹត្តិដែលប្រាកដថាគោលការណ៍ ឬក្រមសីលធម៌ការពារកុមារអាចលទ្ធផលជាប់ទោសពីបទឧក្រិដ្ឋ។ ខ្ញុំយល់ពី ទំនួលខុសត្រូវរបស់ខ្ញុំក្នុងនាម ជាបុគ្គលមួយរូបដែលបំរើការងារជាមួយអង្គការមូលនិធិកុមារកម្ពុជា ខ្ញុំ យល់ពីគំនិតរួម និងជៀសវាងការប្រព្រឹត្តិសកម្មភាពដែលជាឥរិយាបថដែលបណ្តោយឲ្យមានរំលោភបំពានកេងប្រវ័ញ្ចលើកុមារ ឬយុវជន។

យល់ព្រមឲ្យអង្គការមូលនិធិការពារកុមារកម្ពុជា ធ្វើការស៊ើបអង្កេតរាល់ករណីចាំបាច់មួយចំនួនដែលតម្រូវឲ្យ រួមមានលិខិតថ្កោលទោស អ្នកធានាជាផ្នែកនៃដំណើរការណាត់ជួបសំភាសន៍ ឬជ្រើសរើស។ ខ្ញុំសូមអះអាងថា ខ្ញុំមានឆន្ទៈ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលការពារកុមាររបស់អង្គការមូលនិធិកុមារកម្ពុជា។

ឈ្មោះ:.....
 តួនាទី:.....
 ហត្ថលេខា:.....
 ថ្ងៃ ទី ខែ:.....

ឧបសម្ព័ន្ធក២

សំរាប់ភ្ញៀវ

- ❑ ប្រព្រឹត្តជាមួយកុមារ និងមនុស្សវ័យក្មេងប្រកបដោយការគោរព មិនថាជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា ពិការភាព សាសនា នយោបាយ ឬជំនឿផ្សេងៗ ជាតិ ប្រវត្តិសង្គម ឬប្រភពដើមកំណើត ឬស្ថានភាពផ្សេងៗ ឡើយ។
- ❑ ផ្តល់ការស្វាគមន៍ និងបរិស្ថានសុវត្ថិភាពដល់កុមារ យុវជន ឪពុកម្តាយកុមារ គ្រួសារ អ្នកមើលថែកុមារ បុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់។
- ❑ លើកទឹកចិត្តដល់ កុមារ យុវជន ឪពុកម្តាយកុមារ គ្រួសារ អ្នកមើលថែកុមារ បុគ្គលិកនិងអ្នកស្ម័គ្រចិត្តលើក ឡើងពីបញ្ហាដែលប៉ះពាល់ដល់ពួកគេ។
- ❑ បញ្ឈប់ការដាក់ពិន័យលើរាងកាយរបស់កុមារ
- ❑ រាយការណ៍ពីការព្រួយបារម្ភ ឬការចោទប្រកាន់ពាក់ព័ន្ធការរំលោភបំពានលើកុមារតាមដំណើរការរាយការណ៍ របស់អង្គការមូលនិធិកុមារកម្ពុជា។
- ❑ ប្រតិបត្តតាមច្បាប់ការពារកុមារក្នុងតំបន់ ជាតិ និងអន្តរជាតិ។

ខ្ញុំនឹងមិន

- ❑ ប្រើភាសាដែលមិនសមរម្យ ក៏ដូចជា មើលងាយ រើសអើង បន្តោសបង្គាប់ រំលោភបំពាន ឬសកម្មភាពបែប ផ្លូវភេទ នៅពេលនិយាយជាមួយ ឬខណៈពេលមានវត្តមានកុមារ មនុស្សវ័យក្មេង។
- ❑ បញ្ចេញឥរិយាបថ ដែលធ្វើឲ្យកុមារ ឬយុវវ័យ ខ្មាសអៀន អាម៉ាស់ មើលងាយឬស្តីបន្តោសដែលចាត់ចូលជា ការរំលោភបំពានផ្លូវចិត្តរបស់កុមារ ឬមនុស្សវ័យក្មេង
- ❑ បញ្ចេញសកម្មភាពលក្ខណៈផ្លូវភេទ ឬចូលរួមសកម្មភាពណាមួយបែបផ្លូវភេទជាមួយកុមាររួមទាំងការបង់ សេវាផ្លូវភេទ
- ❑ កាន់ ចើប អោបចើប ឬប៉ះពាល់កុមារដែលមិនសមរម្យ មិនចាំបាច់ ឬលើកទឹកចិត្តតាមបែបវប្បធម៌
- ❑ បណ្តែតបន្តោយតាម ឬចូលរួមឥរិយាបថជាមួយកុមារដែលជាអំពើខុសច្បាប់ គ្មានសុវត្ថិភាព ឬរំលោភបំពាន
- ❑ រើសអើងប្រឆាំង ឬចូលចិត្តកុមារម្នាក់ជាងកុមារដទៃ
- ❑ ចំណាយពេលខាងក្រៅស៊ីស៊ីអេហ្វលេងជាមួយកុមារ/មនុស្សវ័យក្មេងណាមួយដែលពាក់ព័ន្ធកម្មវិធីរបស់អង្គ ការមូលនិធិកុមារកម្ពុជា
- ❑ ទទួលកុមារធ្វើការងារផ្ទះ ឬការងារណាដែលមិនសមស្របតាមអាយុ និងការអភិវឌ្ឍរបស់ពួកគេ ដែលរំខាន ដល់ការសិក្សា ការកំសាន្ត ឬដាក់ពួកគេនៅកន្លែងគ្រោះថ្នាក់ ឬរងប្រស

- ❑ ធ្វើការងារណាដែលកុមារអាចបានដោយខ្លួនរបស់ពួកគេ ដូចជា ដូតទឹកឲ្យ ឬផ្លាស់ប្តូរសម្លៀកបំពាក់ឲ្យកុមារ
- ❑ ចូលទៅកាន់គេហទំព័រ ឬបង្កើតរូបភាពបែបលក្ខណៈរំលោភបំពានផ្លូវភេទរបស់កុមារ និង
- ❑ ប្រើកុំព្យូទ័រ ទូរស័ព្ទដៃ វីដេអូ កាមេរ៉ាឌីជីថល ឬប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗក្នុងគោលបំណងគេងប្រវ័ញ្ច ឬបៀតបៀនកុមារ

រូបថត និងគោលការណ៍រក្សាការសម្ងាត់

ស៊ីស៊ីអេហ្វចាត់ទុកថា ការការពារកុមារគឺជាការសំខាន់បំផុត។ ស៊ីស៊ីអេហ្វ ធ្វើការជាមួយមនុស្សគ្រប់វ័យជាច្រើនដែលមានស្ថានភាពផ្សេងៗគ្នាតាមរយៈគំរោង និងកម្មវិធីដែលខ្លួនមានដើម្បីគាំទ្រដល់ពួកគេ។ រាល់ស្ថានភាពទាំងអស់ការផ្តល់ព័ត៌មានមានសារៈសំខាន់បំផុត នៅពេលដែលមានព័ត៌មានធ្វើឲ្យកុមារនៅក្នុងស៊ីស៊ីអេហ្វទទួលបានការយកចិត្តទុកដាក់ និងត្រូវបានការពារកាន់តែខ្លាំង។ ដោយសារតែស៊ីស៊ីអេហ្វ

រីករាលដាលជាអន្តរជាតិវិធីការការពារកុមារដែលមាន ហើយអនុវត្តតាមច្បាប់អន្តរជាតិដែលជាប់ព័ន្ធដូចខាងក្រោម៖

- ច្បាប់ការពារសិទ្ធិឯកជនឆ្នាំ ២០០៣ រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិច
- ច្បាប់ការប្រព្រឹត្តឯកជនរបស់អូស្ត្រាលីឆ្នាំ ១៩៨៨
- ច្បាប់ការពារទិន្នន័យឯកជននៅចក្រភពអង់គ្លេសឆ្នាំ ១៩៩៨
- សេចក្តីណែនាំការការពារទិន្នន័យសហគមន៍អឺរ៉ុប (៩៥/៦/EC)

ការរក្សាការសម្ងាត់

រាល់បុគ្គលិក ស៊ីស៊ីអេហ្វទាំងអស់ អ្នកស្ម័គ្រចិត្ត ភ្ញៀវ និងអ្នកដែលជាប់ពាក់ព័ន្ធការអនុវត្តសកម្មភាពផ្សេងៗមានតួនាទីតម្រូវឲ្យចែករំលែកព័ត៌មានពីការការពារកុមាររបស់ស៊ីស៊ីអេហ្វ។ ស៊ីស៊ីអេហ្វមានសមត្ថភាពក្នុងការចែករំលែកព័ត៌មាន និងអនុញ្ញាតឲ្យប្រើប្រាស់រូបថត វីដេអូ ឬគោលការណ៍ស្រដៀងគ្នាទៅតាមកិច្ចព្រមព្រៀង និងលក្ខខណ្ឌដែលចែងដូចខាងក្រោម។

សូមអាន និងយល់អ្វីទាំងអស់ដែលបានលើឡើង ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់អង្គការមូលនិធិកុមារកម្ពុជា

ខ្ញុំសន្យាថា៖

- ❑ ទទួលស្គាល់ពីតម្រូវការរបស់ស៊ីស៊ីអេហ្វក្នុងការរក្សាទុករាល់ទិន្នន័យ និងព័ត៌មានសំខាន់ៗដែលទាក់ទងទៅនឹងបុគ្គលិក អង្គការ ខ្លួនឯង និងភាគីដែលពាក់ព័ន្ធ ហើយខ្ញុំទទួលស្គាល់ពីកាតកិច្ចផ្ទាល់ខ្លួនដើម្បីព័ត៌មានរក្សាការសម្ងាត់ទាំងនេះ ។

- ❑ កំឡុងពេល និងបន្ទាប់ពីការចូលរួមរបស់ខ្ញុំនៅស៊ីស៊ីអេហ្វ ខ្ញុំអាចក្លាយជាអ្នកដែលរក្សាព័ត៌មានសម្ងាត់ ឧទាហរណ៍ ព័ត៌មានទាក់ទងហិរញ្ញវត្ថុរបស់ស៊ីស៊ីអេហ្វ បុគ្គលិក គំរោង ផែនការ ឬបញ្ហាផ្សេងៗ។ ខ្ញុំសន្យាថា នឹងរក្សាព័ត៌មាន
- ❑ របស់ស៊ីស៊ីអេហ្វដែលខ្ញុំបានដឹង ឬរកឃើញត្រូវរក្សាការសម្ងាត់ និងប្រើវាយ៉ាងម៉ត់ចត់បំផុត ហើយមិនប្រព្រឹត្ត ទំនាក់ទំនងមិនធម្មតា និងចាំបាច់របស់ខ្ញុំជាមួយស៊ីស៊ីអេហ្វដែលគ្មាននៅក្នុងកិច្ចព្រៀងរបស់ស៊ីស៊ីអេហ្វ។
- ❑ នៅពេលខ្ញុំក្លាយជាភាគីទីបីដែលដឹងព័ត៌មានពាក់ព័ន្ធ ឬជាប់ទាក់ទងទៅនឹងអង្គការ បុគ្គលផ្សេងៗជាមួយ ស៊ីស៊ីអេហ្វខ្ញុំសន្យា រក្សាព័ត៌មានសម្ងាត់ នឹងមិនបង្កើត ឬស្វែងរកព័ត៌មាន ហើយប្រើប្រាស់សម្ភារណាដោយ គ្មានការអនុញ្ញាតជាក់លាក់ពីស៊ីស៊ីអេហ្វ។
- ❑ ប្រសិនបើខ្ញុំ ចង់សរសេរព័ត៌មានអ្វីមួយអំពីស៊ីស៊ីអេហ្វដើម្បីផ្សព្វផ្សាយ ចងក្រងជាឯកសារបង្រៀនពី សម្មភាពនានា ឬផលប៉ះពាល់ ឬសកម្មភាពស្រដៀងគ្នា ខ្ញុំនឹងស្វែងរកកិច្ចព្រមព្រៀងជាក់លាក់ចេញពីស៊ីស៊ី អេហ្វ ដែលមានលាយលាក់ជាអក្សរចេញពីបុគ្គលិករបស់ស៊ីស៊ីអេហ្វ។ តម្រូវការផ្សព្វផ្សាយត្រូវបានកំណត់តាម ច្បាប់។

ការថតរូប និងប្រើប្រាស់វីដេអូ

- ❑ មុនពេលថតរូប ឬភាពយន្តពីកុមារសំរាប់គោលបំណងដែលទាក់ទងការងារ ខ្ញុំនឹងប៉ាន់ប្រមាណ និងអនុវត្ត តាមប្រពៃណីតាមក្នុងតំបន់ ឬការហាមតឹងរឹងពីការបោះពុម្ពផ្សាយរូបភាពផ្ទាល់ខ្លួន។
- ❑ ខ្ញុំនឹងមិនថតរូបដោយគ្មានការយល់ព្រមមុនពីបុគ្គលិករបស់ស៊ីស៊ីអេហ្វ នាយកប្រតិបត្តិ ប្រធានកម្មវិធី ឬ អ្នកគ្រប់គ្រងសាខា ឬមន្ត្រីគ្រប់គ្រងផ្នែកម្ចាស់ជំនួយ។
- ❑ ការព្រមព្រៀងរបស់អ្នកដែលខ្ញុំស្នើសុំថតរូប ឬថតសម្លេងនឹងត្រូវបានគិតទុកមុនពេលធ្វើ ហើយខ្ញុំនឹងបញ្ជាក់ ច្បាស់ពីលទ្ធផលសម្ភារដែលត្រូវប្រើប្រាស់។
- ❑ ខ្ញុំនឹងសំដែងការគោរពដល់សេចក្តីថ្លៃថ្នូរចំពោះអ្នកដែលខ្ញុំថតរូប ឬថតសម្លេង។
- ❑ ខ្ញុំធានាថា រូបថត ឬវីដេអូរបស់កុមារដែលខ្ញុំបានថតមានសម្លៀកបំពាក់សមរម្យ
- ❑ ខ្ញុំនឹងមិនថត ឬព្យាយាមចូលទៅថតរូបនៅកន្លែងដែលគ្មានសិទ្ធិ ឬមិនដឹង ដូចជា កន្លែងគេង មុជទឹក ឬមាន ទុក ព្រួយ។
- ❑ ខ្ញុំនឹងមិនចំណាយពេលថតសម្លេង ឬវីដេអូដែលអាចធ្វើឡើងបែបផ្លូវភេទ។
- ❑ ខ្ញុំនឹងមិនប្រើរូបភាពជាសាធារណៈ (blog) ឬក្នុងគោលបំណងពាណិជ្ជកម្មដោយគ្មានការបញ្ជាក់ស្នើសុំពី ស៊ីស៊ីអេហ្វ
- ❑ ខ្ញុំធានាថា រូបថតរបស់ខ្ញុំបង្ហាញពីភាពជាក់ស្តែង និងមានក្នុងបរិបទ
- ❑ នៅពេលប្រើព័ត៌មានដែលទាក់ទងនឹងស៊ីស៊ីអេហ្វលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខ្ញុំនឹងនៅតែការពារភាពឯកជន របស់ស៊ីស៊ីអេហ្វពាក់ព័ន្ធនឹងបុគ្គល។ ខ្ញុំនឹងមិនបោះពុម្ពផ្សាយពីអាស័យដ្ឋានក៏ដូចជាឈ្មោះពិតរបស់កុមារ ស៊ីស៊ីអេហ្វ

- ❑ ខ្ញុំនឹងធានាថា ឈ្មោះឯកសារមិនបង្ហាញឲ្យដឹងពីតំបន់មានអត្តសញ្ញាណរបស់កុមារនៅពេលបញ្ជូនទៅប្រព័ន្ធអេឡិចត្រូនិច។ ខ្ញុំបានអាន យល់ និងយល់ព្រមអនុវត្តតាមគោលការណ៍ដែលបានចែងខាងលើ។

គោលការណ៍បានចុះហត្ថលេខាដោយ ភ្ញៀវរបស់ស៊ីស៊ីទាំងអស់

ខ្ញុំអះអាងថា ខ្ញុំបានអាន និងយល់ពីអង្គការមូលនិធិកុមារកម្ពុជា:

- ❑ គោលនយោបាយការពារកុមារ និង
- ❑ ក្រមសីលធម៌ការពារកុមារ ខ្ញុំយល់ព្រម និងប្រតិបត្តតាមគោលការណ៍ ក្រមសីលធម៌ការពារកុមារ

ឈ្មោះ:.....

តួនាទី:.....

ហត្ថលេខា:.....

ថ្ងៃ ទី ខែ:.....

របៀបវាយការណ៍ការពារកុមាររបស់អង្គការមូលនិធិកុមារកម្ពុជា

ឧបសម្ព័ន្ធខ

